



ទម្រង់បើកគណនីក្រុមហ៊ុន

Corporate Account Opening Application Form

សូមបំពេញបែបបទខាងក្រោមនេះឲ្យបានត្រឹមត្រូវ និងច្បាស់លាស់/Please fill in this application properly.

ព័ត៌មានអ្នកស្នើសុំ/Applicant's information

ឈ្មោះក្រុមហ៊ុន Company name	ជាភាសាខ្មែរ: In Khmer	ជាអក្សរឡាតាំង: In Latin
---------------------------------------	---------------------------------	-----------------------------------

ប្រភេទក្រុមហ៊ុន ឬស្ថាប័ន Type of company or organization	1- <input type="checkbox"/> សហគ្រាសឯកបុគ្គល ឬសហគ្រាសឯកត្តជន/Sole proprietorship	5- <input type="checkbox"/> សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត/Single member private limited company
	2- <input type="checkbox"/> ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត/Private limited company	6- <input type="checkbox"/> ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត/Public limited company
	3- <input type="checkbox"/> ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ/General partnership	7- <input type="checkbox"/> ស្ថាប័នរដ្ឋ/Government organization
	4- <input type="checkbox"/> ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត/Limited partnership	8- <input type="checkbox"/> អង្គការ/NGO or association
	9- <input type="checkbox"/> ផ្សេងៗ/Other (please specify):	

សូមបំពេញព័ត៌មានបន្ថែមបើលេខរៀងទី 1 ដល់ទី 6 Please complete this information if you selected number 1-6 above	សរុបទ្រព្យសកម្ម/Total asset (excluded land): <input type="checkbox"/> ≤ 500,000 US\$ <input type="checkbox"/> > 500,000 US\$
	ចំនួនបុគ្គលិក/Number of employee: <input type="checkbox"/> ≤ 100 <input type="checkbox"/> > 100

ប្រភេទអាជីវកម្ម Type of business or mission	<input type="checkbox"/> Politically exposed persons (PEPs)-International organizations	<input type="checkbox"/> Private/VIP banking	<input type="checkbox"/> Money changers	
	<input type="checkbox"/> Money Remittance Companies (incl. of their agents)	<input type="checkbox"/> Real estate businesses (incl. agents)	<input type="checkbox"/> Dealers in precious metals and stones	
	<input type="checkbox"/> Pooled client accounts-Investment banks/security brokers	<input type="checkbox"/> Pooled client accounts-Lawyers	<input type="checkbox"/> Pooled client accounts-Accountants	
	<input type="checkbox"/> Pooled client accounts-Insurance companies/insurance brokers	<input type="checkbox"/> Pooled client accounts-Nominees / Fiduciaries	<input type="checkbox"/> Trusts & Legal Arrangements-Domestic	
	<input type="checkbox"/> Trusts & Legal Arrangements-Foreign	<input type="checkbox"/> NGOs	<input type="checkbox"/> Casino	<input type="checkbox"/> ផ្សេងៗ/Other:

ថ្ងៃ ខែ ឆ្នាំ បង្កើតក្រុមហ៊ុន ឬស្ថាប័ន/Incorporation date:/...../.....	ក្រុមហ៊ុនក្នុងស្រុក/Local company or organization: <input type="checkbox"/> បាទ/ចាស/Yes <input type="checkbox"/> ទេ/No
--	--

លិខិតសម្គាល់ Type of legal documents	<input type="checkbox"/> លក្ខន្តិកៈ ឬអនុស្សរណៈ/Memorandum or articles	<input type="checkbox"/> វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម/Business registration certificate
	<input type="checkbox"/> លិខិតអនុញ្ញាតឲ្យដំណើរការស្ថាប័ន ឬអង្គការ/Authorized letter of functioning or organization	
	<input type="checkbox"/> លេខអត្តសញ្ញាណកម្មសារពើពន្ធ/Tax identification number (TIN):	
	<input type="checkbox"/> ឯកសារផ្សេងៗដែលមានសុពលភាព/Other valid documents:	

អាសយដ្ឋានទំនាក់ទំនង/Contact address: លេខ/ឈ្មោះអគារ/Building name or No.: លេខ/ឈ្មោះផ្លូវ/Street name or No.: ក្រុមទី/Group No.:
ភូមិ/Village: ឃុំ/សង្កាត់/Commune: ស្រុក/ខណ្ឌ/ក្រុង/District/City: ខេត្ត/រាជធានី/Province/Capital:
លេខទូរស័ព្ទ/Telephone number: កូដប្រៃសណីយ៍/Postal code: អ៊ីម៉ែល/E-mail:

ប្រភេទគណនី Account type	<input type="checkbox"/> បញ្ជីសំចៃ/Savings account	<input type="checkbox"/> មូលនិធិសោធននិវត្តន៍/IRA	ប្រភេទរូបិយប័ណ្ណ/Currency type	
	<input type="checkbox"/> មូលនិធិគាំពារសុខភាព/HSA	<input type="checkbox"/> មូលនិធិសិក្សាអប់រំ/ESA		<input type="checkbox"/> ប្រាក់រៀល/KHR
	(សៀវភៅគណនីបញ្ជីសំចៃ/Passbook: <input type="checkbox"/> បាទ/ចាស/Yes <input type="checkbox"/> ទេ/No)			<input type="checkbox"/> ប្រាក់ដុល្លារ/USD
	<input type="checkbox"/> ចរន្ត/Current account	<input type="checkbox"/> សន្សំតាមតម្រូវការ/Demand deposit		<input type="checkbox"/> ប្រាក់បាត/THB
	<input type="checkbox"/> ផ្សេងៗ/Other:	<input type="checkbox"/> គណនីប័ណ្ណឥណទាន/Credit card account		<input type="checkbox"/> ផ្សេងៗ/Other:

ឈ្មោះគណនី Account name	<i>Name in Khmer</i>	<i>Name in Latin</i>
----------------------------------	----------------------	----------------------

បញ្ជីរាយនាមអ្នកមានសិទ្ធិចុះហត្ថលេខាក្នុងនាមក្រុមហ៊ុន/List of authorized people to sign on behalf of the company

នាមត្រកូល និងនាមខ្លួន/Surname and given name	ថ្ងៃ ខែ ឆ្នាំកំណើត និងមុខងារ/Date of birth & Position	លិខិតសម្គាល់/Type of legal ID & number
<input type="checkbox"/> លោក/Mr. <input type="checkbox"/> លោកស្រី/Mrs. <input type="checkbox"/> នាងកញ្ញា/Ms. ① សញ្ជាតិ/Nationality:/...../..... Position:	ប្រភេទ: Type លេខ: Number
<input type="checkbox"/> លោក/Mr. <input type="checkbox"/> លោកស្រី/Mrs. <input type="checkbox"/> នាងកញ្ញា/Ms. ② សញ្ជាតិ/Nationality:/...../..... Position:	ប្រភេទ: Type លេខ: Number
<input type="checkbox"/> លោក/Mr. <input type="checkbox"/> លោកស្រី/Mrs. <input type="checkbox"/> នាងកញ្ញា/Ms. ③ សញ្ជាតិ/Nationality:/...../..... Position:	ប្រភេទ: Type លេខ: Number

